


របៀបដោនទូតយកកម្មវិធីទូរស័ព្ទចល័តសំរាប់ការត្រួតពិនិត្យផ្ទៀងផ្ទាត់  
តាមអេឡិចត្រូនិចនៃកម្មវិធីសេវាការមើលថែទាំក្នុងផ្ទះ (Mobile App IHSS  
EVV) លើទូរស័ព្ទដៃ iPhone


- 1. ដើម្បីដំឡើងកម្មវិធី ***IHSS EVV Mobile App***, សូមបើកកម្មវិធីនៅលើបណ្តាញ ***Apple Store*** ។




- 2. ស្វែងរកកម្មវិធី ***IHSS EVV Mobile App*** និងចុចលើប៊ូតុង យក (GET) ។




3. អ្នកត្រូវបានសួររកលេខសម្គាល់របស់កម្មវិធី Apple (Apple ID) និងពាក្យសម្ងាត់របស់អ្នក ដើម្បីដំឡើង។



4. នៅពេលកម្មវិធី ***IHSS EVV Mobile App*** ត្រូវបានដំឡើងរួច សូមបើកកម្មវិធី។



5. អ្នកនឹងត្រូវបានស្វាគមន៍ដោយអេក្រង់ស្វាគមន៍។



6. ឥឡូវនេះ អ្នកអាចឡូគីចូល (log in) ដោយប្រើឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់នៃវិបធីតថលសេវាកម្មអេឡិចត្រូនិក (ESP) របស់អ្នកបាន។

